

សេចក្តីជូនដំណឹងអំពី «ការប្រកួតប្រជែងតែងសេចក្តីភាសាជប៉ុន លើកទី28 សំរាប់សិក្ខាកាមបណ្តុះបណ្តាលជំនាញ និងសិក្ខាកាមបំពាក់បំប៉នបច្ចេកទេស ដែលជាជនបរទេស»

អង្គការសហប្រតិបត្តិការបណ្តុះបណ្តាលអន្តរជាតិ សាជីវកម្មមូលនិធិប្រយោជន៍សាធារណៈ (JITCO) ចាប់ទទួលពាក្យ ការប្រកួតប្រជែងតែងសេចក្តីភាសាជប៉ុន ដូចខាងក្រោម។
យើងខ្ញុំទន្ទឹងរង់ចាំការដាក់ពាក្យយ៉ាងគគ្រឹកគគ្រេង របស់អ្នកទាំងអស់គ្នា។

1. **លក្ខខណ្ឌចូលរួម** បេក្ខជនត្រូវជាសិក្ខាកាមបណ្តុះបណ្តាលជំនាញ និងសិក្ខាកាមបំពាក់បំប៉នបច្ចេកទេសដែលស្នាក់នៅប្រទេសជប៉ុនក្នុងកំឡុងពេលដាក់ពាក្យ។
បេក្ខជនម្នាក់ស្នាដៃមួយ ហើយត្រូវជាស្នាដៃដែលមិនធ្លាប់ដាក់ពីមុនមក។
2. **រយៈពេលនៃការទទួលពាក្យ** ចាប់ពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ2020 ដល់ ថ្ងៃច័ន្ទ ទី11 ខែឧសភា ឆ្នាំ2020
3. **ប្រធានបទ** សេរី(យើងខ្ញុំមិនកំណត់ប្រធានបទទេ សូមសរសេរដោយសេរី)
4. **ភាសាប្រើប្រាស់** ភាសាជប៉ុន
5. **វិធីដាក់ពាក្យ** សរសេរលើក្រដាសក្រឡាភាព A4 ចំនួន 3សន្លឹក ដែលអាចសរសេរបាន 400 ពាក្យក្នុង 1សន្លឹក ដោយមិនអោយលើសពី 1200 ពាក្យ (តែងសេចក្តីទាំងមូល)
 - ▼ត្រូវសរសេរដោយ ផ្ទាល់ដៃបេក្ខជន។ យើងមិនទទួលតែងសេចក្តីដែលសរសេរដោយកុំព្យូទ័រ ឬកម្មវិធីវាយអត្ថបទ និងក្រដាសថតចម្លងទេ។
 - ▼ត្រូវបំពេញចំណងជើងតែងសេចក្តី និងឈ្មោះបេក្ខជនជាចាំបាច់។ (នៅក្រៅប្រទេសតែងសេចក្តីរបស់ក្រដាសក្រឡាភាព)
 - ▼តែងសេចក្តីអាចសរសេរពីឆ្វេងទៅស្តាំ ឬពីលើចុះក្រោមក៏បាន។
 - ▼យើងមិនកំណត់ប្រភេទបិទទេ **ប៉ុន្តែក្នុងករណីសរសេរខ្មៅត្រូវប្រើខ្មៅដិតចាប់ពី 2Bឡើងទៅ។**
 - ▼ក្រដាសក្រឡាភាព អាចទាញយកបានពីគេហទំព័រ JITCO (<https://www.jitco.or.jp/>) និង កន្លែងផ្ទុកឯកសារបង្រៀនភាសាជប៉ុន របស់ JITCO (<https://hiroba.jitco.or.jp/>)
6. **របៀបដាក់ពាក្យ** សូមបំពេញពាក្យប្រឡងអោយបានត្រឹមត្រូវ ដោយភ្ជាប់ជាមួយតែងសេចក្តី ហើយផ្ញើតាមប្រៃសណីយ៍មកកាន់អាសយដ្ឋានខាងក្រោម។

<កន្លែងទទួលពាក្យ>
 Essay Contest Secretariat, Japan International Training Cooperation Organization (JITCO)
 Igarashi Building, 11th floor, 2-11-5 Shibaura, Minato-ku, Tokyo 108-0023

- ▼សំណុំបែបបទដាក់ពាក្យ សូមថតចម្លង ពីទំព័រទី ៣៧ នៃសៀវភៅនេះ ដើម្បីយកទៅប្រើប្រាស់។
អ្នកក៏អាចទាញយកវាពេញពីគេហទំព័ររបស់ JITCO · គេហទំព័រឯកសារបង្រៀនភាសាជប៉ុន JITCO។
- ▼សំណុំបែបបទដាក់ពាក្យ គឺមិនចាំបាច់សាមីខ្លួនសរសេរផ្ទាល់ក៏បានដែរ តែសូមបំពេញពាក្យអោយបានពេញលេញ។
- ▼យើងមិនទទួលពាក្យតាម FAX ឬ E-mail ឡើយ។

7. **រង្វាន់**
 រង្វាន់ល្អប្រសើរ (សិក្ខាកាមបណ្តុះបណ្តាល និងបំពាក់បំប៉ន សរុបប្រមាណ ៤នាក់) លិខិតសរសើរ និងរង្វាន់ជាទឹកប្រាក់ (៥ម៉ឺនយ៉េន)
 រង្វាន់ល្អណាស់ (សិក្ខាកាមបណ្តុះបណ្តាល និងបំពាក់បំប៉ន សរុបប្រមាណ ៤នាក់) លិខិតសរសើរ និងរង្វាន់ជាទឹកប្រាក់ (៣ម៉ឺនយ៉េន)
 រង្វាន់ល្អ (សិក្ខាកាមបណ្តុះបណ្តាល និងបំពាក់បំប៉ន សរុបប្រមាណ ២០នាក់) លិខិតសរសើរ និងរង្វាន់ជាទឹកប្រាក់ (២ម៉ឺនយ៉េន)
 រង្វាន់លើកទឹកចិត្ត (សិក្ខាកាមបណ្តុះបណ្តាល និងបំពាក់បំប៉ន សរុបប្រមាណ ២០នាក់) រង្វាន់ជាទឹកប្រាក់ (១ម៉ឺនយ៉េន)
 ▼ស្នាដៃដែលជាប់ជ័យលាភីនិងរង្វាន់លើកទឹកចិត្តខាងលើ នឹងត្រូវបានផ្សាយនៅ «កំរងស្នាដៃល្អណាស់នៃការប្រកួតប្រជែងតែងសេចក្តីភាសាជប៉ុន»។
8. **ការប្រកាសលទ្ធផល** យើងខ្ញុំនឹងជូនដំណឹងទៅដល់អ្នកឈ្នះ តាមរយៈស្ថាប័នរៀងៗខ្លួន ហើយក៏គ្រោងនឹងប្រកាសនៅគេហទំព័រ JITCO នៅចុងខែសីហា ឆ្នាំ2020 នេះផងដែរ។
9. **ផ្សេងៗ** (1) យើងនឹងមិនឆ្លើយនូវរាល់សំណួរទាក់ទងនឹងការវិនិច្ឆ័យឡើយ។
 (2) ស្នាដៃដែលមិនត្រឹមត្រូវតាមលក្ខខណ្ឌដាក់ពាក្យចូលរួមនឹងមិនត្រូវបានពិនិត្យវិនិច្ឆ័យឡើយ។
 (3) ព័ត៌មានផ្ទាល់ខ្លួនដែលមានសរសេរនៅលើពាក្យប្រឡង នឹងត្រូវបានប្រើប្រាស់ដើម្បីដំណើរការការប្រឡងនេះ។
 (4)ស្នាដៃដែលបានដាក់ចូលរួមគឺមិនអាចយកត្រឡប់វិញបានទេ។
 (5) កម្មសិទ្ធិបញ្ញានៃស្នាដៃដែលបានដាក់ ជារបស់ JITCO។

10. **ទំនាក់ទំនង** Essay Contest Secretariat,
 Japan International Training Cooperation Organization (JITCO)

ទូរស័ព្ទ : 03-4306-1184 / FAX : 03-4306-1119

(ចំណាំ) ស្នាដៃដែលបានថតចម្លង(ភូតិ) នឹងមិនត្រូវបានយកទៅវិនិច្ឆ័យទេ ដូច្នេះសូមប្រាកដថាអ្នកបានផ្ញើឯកសារដើមរបស់អ្នក។

បេក្ខជនដែលបានដាក់ពាក្យនឹងទទួលបានសៀវភៅកំរងស្នាដៃជ័យលាភីដោយឥតគិតថ្លៃមួយក្បាលដែលមានបញ្ជីឈ្មោះបេក្ខជនទាំងអស់ (ឈ្មោះនិងស្ថាប័ន) នៅផ្នែកខាងក្រោយ ។